

រាជរដ្ឋាភិបាលកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



សៀវភៅណែនាំ
ស្តីពី
ពន្ធប៉ាតង់

ឆ្នាំ ២០១៣

រៀបចំ និង បោះពុម្ពផ្សាយដោយ
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រក្សាសិទ្ធិគ្រប់បែបយ៉ាង

មាតិកា	ទំព័រ
តើពន្ធប៉ាតង់ជាអ្វី?	១
តើមូលដ្ឋានគិតពន្ធប៉ាតង់ជាអ្វី?	១
តើពន្ធប៉ាតង់ត្រូវគណនាយ៉ាងដូចម្តេច?	១
តើពន្ធប៉ាតង់ត្រូវបង់នៅពេលណា?	២
តើត្រូវបង់ពន្ធប៉ាតង់នៅទីកន្លែងណា?	២
ប្រសិនបើអ្នកជាប់ពន្ធផ្លាស់ប្តូរសកម្មភាពអាជីវកម្ម តើត្រូវបង់ពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មថ្មី ឬទេ?	៣
ប្រសិនបើអ្នកជាប់ពន្ធបន្ថែមសកម្មភាពអាជីវកម្មថ្មី តើត្រូវបង់ពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មថ្មី ឬទេ?	៣
ប្រសិនបើអ្នកជាប់ពន្ធផ្លាស់ប្តូរទីកន្លែង តើត្រូវបង់ពន្ធប៉ាតង់សម្រាប់ទីតាំងថ្មី ឬទេ?	៣
ប្រសិនបើសហគ្រាសមានសាខា ឬរោងជាងជំនួយ តើត្រូវបង់ពន្ធប៉ាតង់សម្រាប់សាខា ឬរោងជាងជំនួយដែរឬទេ?	៣
ប្រសិនបើសហគ្រាសត្រូវផ្លាស់ប្តូរម្ចាស់ តើត្រូវបង់ពន្ធប៉ាតង់ឡើងវិញដែរឬទេ?	៤
តើមានការដាក់ពិន័យ និងទោសទណ្ឌអ្វីខ្លះ ចំពោះការមិនគោរពតាមច្បាប់ពន្ធប៉ាតង់?	៤
សំណួរ	៥
អាសយដ្ឋានទំនាក់ទំនង	៥
តារាងកំណត់ប្រាក់ពន្ធប៉ាតង់	១១

តើពន្ធប៉ាតង់ជាអ្វី?

ពន្ធប៉ាតង់ ជាពន្ធកំណត់លើផលរបរបរសរុបប្រចាំឆ្នាំ ដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនាជារៀងរាល់ឆ្នាំ។ សម្រាប់សហគ្រាស/ក្រុមហ៊ុន ដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែចុងឆ្នាំ។ សហគ្រាស/ក្រុមហ៊ុនដែលមានសាខា-ឃ្លាំង-រោងចក្រ-រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយ នៅក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុងផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។

តើមូលដ្ឋានគិតពន្ធប៉ាតង់ជាអ្វី?

មូលដ្ឋានគិតពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាងក្រោម៖

១- សហគ្រាសជាអ្នកជាប់ពន្ធតាមរបបមេការ

ពន្ធប៉ាតង់ត្រូវបានកំណត់លើផលរបរបរជាន់ស្មានសរុបក្នុងឆ្នាំចំពោះអ្នកជាប់ពន្ធដែលទើបប្រកបអាជីវកម្មថ្មី និងកំណត់លើផលរបរបរសរុបពីឆ្នាំកន្លងទៅចំពោះអ្នកជាប់ពន្ធចាស់។ កម្រិតអតិបរមានៃប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំត្រូវបង់មានចំនួន ១.១៥០.០០០ (មួយលានមួយរយសែសិបពាន់)រៀល។

២- សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

ពន្ធប៉ាតង់ត្រូវបានកំណត់ចំនួន ១.១៥០.០០០រៀល។

តើពន្ធប៉ាតង់ត្រូវគណនាដោយដូចម្តេច?

ពន្ធប៉ាតង់ត្រូវគណនាដោយប្រើប្រាស់តារាងដូចខាងក្រោម៖

ប្រាក់ពន្ធប៉ាតង់ខ្ពស់បំផុតគឺ ១.១៥០.០០០រៀល។

(សូមអានតារាងខាងក្រោយ)

ឧទាហរណ៍៖ ផ្ទះសំណាក់ ក ជាអាជីវកម្មដ្ឋានចាស់ ដែលមានផលរបរសរុប ៩០០,០០០,០០០ រៀល ក្នុងឆ្នាំ២០១១។

ពន្ធប៉ាតង់ឆ្នាំ២០១២ ត្រូវគណនាដូចខាងក្រោម៖

$$= (៩០០,០០០,០០០ - ១០០,០០០,០០០) \times ០.០០១ + ២៥០,០០០$$

$$= (៨០០,០០០,០០០ \times ០.០០១) + ២៥០,០០០$$

$$= ៨០០,០០០ + ២៥០,០០០$$

$$= ១,០៥០,០០០រៀល$$

តើពន្ធប៉ាតង់ត្រូវបង់នៅពេលណា ?

១- សហគ្រាសចាស់

ពន្ធប៉ាតង់ត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។

២- សហគ្រាសថ្មី

ពន្ធប៉ាតង់ត្រូវបង់លើកដំបូងមានរយៈពេល ១៥ថ្ងៃ បន្ទាប់ពីមានសកម្មភាព សេដ្ឋកិច្ចបឋម ឬកាលបរិច្ឆេទនៃការចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម។

តើត្រូវបង់ពន្ធប៉ាតង់នៅទីកន្លែងណា ?

១- សហគ្រាស ឬអ្នកជាប់ពន្ធធំ (គម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ សាខាក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនពហុជាតិ សហគ្រាសដទៃទៀត ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ១,០០០លានរៀលឡើងទៅ) ពន្ធប៉ាតង់ ត្រូវបង់នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។

២- សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម

ពន្ធប៉ាតង់ត្រូវបង់នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលសហគ្រាសនោះ
ស្ថិតនៅ។ ចំពោះអាជីវកម្មចល័តត្រូវបង់ពន្ធប៉ាតង់ត្រូវនៅការិយាល័យ
រដ្ឋបាលសារពើពន្ធកន្លែងដែលចុះបញ្ជីអាជីវកម្ម។

**ប្រសិនបើអ្នកជាប់ពន្ធផ្លាស់ប្តូរសកម្មភាពអាជីវកម្ម តើត្រូវបង់
ពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មថ្មីឬទេ ?**

អ្នកជាប់ពន្ធត្រូវបង់ពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មថ្មី ប្រសិនបើត្រូវ
ផ្លាស់ប្តូរសកម្មភាពអាជីវកម្ម។

**ប្រសិនបើអ្នកជាប់ពន្ធបន្ថែមសកម្មភាពអាជីវកម្មថ្មី តើត្រូវបង់
ពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មថ្មីឬទេ ?**

អ្នកជាប់ពន្ធត្រូវបង់ពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មបន្ថែមនោះ
ប្រសិនបើត្រូវបន្ថែមសកម្មភាពអាជីវកម្ម។

**ប្រសិនបើអ្នកជាប់ពន្ធផ្លាស់ប្តូរទីកន្លែង តើត្រូវបង់ពន្ធប៉ាតង់
សម្រាប់ទីតាំងថ្មី ឬទេ ?**

អ្នកជាប់ពន្ធដែលបានបង់ពន្ធច្បាស់ហើយត្រូវបង់ពន្ធប៉ាតង់ថ្មី ប្រសិនបើ
ត្រូវផ្លាស់ប្តូរទីតាំងអាជីវកម្មពីរាជធានីទៅខេត្ត ឬពីខេត្តទៅរាជធានី ឬពីខេត្ត
មួយទៅខេត្តមួយផ្សេងទៀត។

**ប្រសិនបើសហគ្រាសមានសាខា ឬរោងចាងជំនួយ តើត្រូវបង់ពន្ធ
ប៉ាតង់សម្រាប់សាខា ឬរោងចាងជំនួយដែរឬទេ ?**

១. សហគ្រាសដែលមានសាខា ឬរោងចាងជំនួយនៅក្នុងរាជធានី-ខេត្ត
តែមួយ

ចំពោះសហគ្រាសដែលមានសាខា ឬរោងជាងជំនួយនៅក្នុងរាជធានី-ខេត្ត តែមួយដែលរួមគ្នាលក់ដូរ ឬផលិតមុខទំនិញដូចគ្នា មិនចាំបាច់បង់ពន្ធ ប៉ាតង់សម្រាប់សាខា ឬរោងជាងជំនួយទាំងនោះទៀតទេ។

២. សហគ្រាសដែលមានសាខា ឬរោងជាងជំនួយនៅក្នុងរាជធានី-ខេត្ត ផ្សេងគ្នា

ចំពោះសហគ្រាសដែលមានសាខា ឬរោងជាងជំនួយនៅក្នុងរាជធានី-ខេត្តផ្សេងគ្នា ដែលរួមគ្នាលក់ដូរ ឬផលិតមុខទំនិញដូចគ្នា ត្រូវបង់ ពន្ធប៉ាតង់សម្រាប់សាខា ឬរោងជាងជំនួយទាំងនោះ។

ប្រសិនបើសហគ្រាសត្រូវផ្លាស់ប្តូរម្ចាស់ តើត្រូវបង់ពន្ធប៉ាតង់ ឡើងវិញដែរឬទេ?

ចំពោះសហគ្រាសត្រូវផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិ ហើយម្ចាស់កម្មសិទ្ធិមុនបាន បង់ពន្ធប៉ាតង់ក្នុងឆ្នាំសារពើពន្ធច្បាស់ហើយនោះ ម្ចាស់កម្មសិទ្ធិថ្មីមិន ចាំបាច់បង់ពន្ធប៉ាតង់ថ្មីនោះទេ ប្រសិនបើបំពេញបានតាមលក្ខខណ្ឌតម្រូវ ទាំងពីរខាងក្រោមនេះ៖

- មិនផ្លាស់ប្តូរសកម្មភាពអាជីវកម្ម ឬ ផ្លាស់ប្តូរ តាមការតម្រូវរបស់រដ្ឋ
- ម្ចាស់កម្មសិទ្ធិថ្មីគឺជាឪពុក ម្តាយ ប្តី ប្រពន្ធ កូន ឬអ្នកស្នងស្របច្បាប់ របស់ម្ចាស់កម្មសិទ្ធិចាស់។

តើមានការដាក់ពិន័យ និងទោសទណ្ឌអ្វីខ្លះ ចំពោះការមិនគោរព តាមច្បាប់ពន្ធប៉ាតង់?

ករណីមិនបានបង់ ឬព្យាយាមគេចវេរៈពីការបង់ប្រាក់ពន្ធប៉ាតង់នឹងត្រូវ ទទួលរងនូវទោសទណ្ឌដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ។

សំណួរ

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណួរផ្សេងៗ ដែលពុំទាន់ឆ្លើយនៅក្នុង ឯកសារបោះពុម្ពផ្សាយនេះ សូមទាក់ទងមកកាន់នាយកដ្ឋានគ្រប់គ្រងអ្នក ជាប់ពន្ធដំ សាខាពន្ធដារខណ្ឌនៃរាជធានីភ្នំពេញ និងសាខាពន្ធដារខេត្ត ណាមួយដែលក្រុមហ៊ុនបានចុះបញ្ជី។

អាសយដ្ឋានទំនាក់ទំនង

អគ្គនាយកដ្ឋានពន្ធដារ

៥២២-៥២៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសែទុង (២៤៥)
សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨៦ ៧០៨
សារអេឡិចត្រូនិក៖ info@tax.gov.kh

នាយកដ្ឋាន សេវាអ្នកជាប់ពន្ធ និងបំណុលពន្ធ

សារអេឡិចត្រូនិក៖ dtsta@tax.gov.kh

នាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ

សារអេឡិចត្រូនិក៖ dlls@tax.gov.kh

នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដំ

សារអេឡិចត្រូនិក៖ dlt@tax.gov.kh

សាខាពន្ធដារ ខណ្ឌឬស្សីកែវ

ផ្ទះលេខ១០២ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ
សារអេឡិចត្រូនិក៖ russeykeo@tax.gov.kh

សាខាពន្ធដារ ខណ្ឌដូនពេញ

ផ្ទះលេខ១៦៦ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សារអេឡិចត្រូនិក៖ daunpenh@tax.gov.kh

សាខាពន្ធដារ ខណ្ឌ៧មករា

ផ្ទះលេខ២៥៤ប ផ្លូវសម្តេចប៉ាន(២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សារអេឡិចត្រូនិក៖ 7makara@tax.gov.kh

សាខាពន្ធដារ ខណ្ឌមានជ័យ

អគារលេខ៣៤សេ ផ្លូវ៣៦១កែង៦៤២ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ

សារអេឡិចត្រូនិក៖ meanchey@tax.gov.kh

សាខាពន្ធដារ ខណ្ឌចំការមន

ផ្ទះលេខ២៨ ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី
ភ្នំពេញ

សារអេឡិចត្រូនិក៖ chamkarmorn@tax.gov.kh

សាខាពន្ធដារ ខណ្ឌទួលគោក

ផ្ទះលេខ២៤ ផ្លូវ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ
សារអេឡិចត្រូនិក៖ tuolkork@tax.gov.kh

សាខាពន្ធដារ ខណ្ឌពោធិ៍សែនជ័យ

ផ្ទះលេខ២៣៤ ផ្លូវលេខ២០០៧ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ

សារអេឡិចត្រូនិក៖ dangkor@tax.gov.kh

សាខាពន្ធដារ ខេត្តកណ្តាល

ផ្ទះលេខ១០៣ ផ្លូវលេខ១០៨ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

សារអេឡិចត្រូនិក៖ kandal@tax.gov.kh

សាខាពន្ធដារ ខេត្តកំពង់ចាម

ផ្ទះលេខ៥ ផ្លូវខេមរភូមិន្ទ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម

សារអេឡិចត្រូនិក៖ kampongcham@tax.gov.kh

សាខាពន្ធដារ ខេត្តបាត់ដំបង

ផ្ទះលេខ២ ផ្លូវជាតិលេខ៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

សារអេឡិចត្រូនិក៖ battambang@tax.gov.kh

សាខាពន្ធដារ ខេត្តព្រៃវែង

ភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង

សារអេឡិចត្រូនិក៖ preyveng@tax.gov.kh

សាខាពន្ធដារ ខេត្តសៀមរាប

ផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប
ខេត្តសៀមរាប

សារអេឡិចត្រូនិក៖ siamreap@tax.gov.kh

សាខាពន្ធដារ ខេត្តកំពង់ធំ

ផ្លូវលេខ៦ ភូមិត្រឡាំងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
សារអេឡិចត្រូនិក៖ kampong_thom@tax.gov.kh

សាខាពន្ធដារ ខេត្តតាកែវ

ផ្លូវលេខ៣ ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
សារអេឡិចត្រូនិក៖ takeo@tax.gov.kh

សាខាពន្ធដារ ខេត្តស្វាយរៀង

ផ្លូវភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
សារអេឡិចត្រូនិក៖ svayrieng@tax.gov.kh

សាខាពន្ធដារ ខេត្តពោធិ៍សាត់

ផ្លូវជាតិលេខ៥ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
សារអេឡិចត្រូនិក៖ pursat@tax.gov.kh

សាខាពន្ធដារ ខេត្តកំពង់ឆ្នាំង

ភូមិឃ្លាំងប្រាក់ ឃុំប្ដែរ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
សារអេឡិចត្រូនិក៖ kampongchhnang@tax.gov.kh

សាខាពន្ធដារ ខេត្តកំពង់ស្ពឺ

ផ្លូវជាតិលេខ៤ ភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
សារអេឡិចត្រូនិក៖ kampongspeu@tax.gov.kh

សាខាពន្ធដារ ខេត្តកំពត

ភូមិ១១សភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិចត្រូនិក៖ kampot@tax.gov.kh

សាខាពន្ធដារ ខេត្តព្រះសីហនុ

ផ្លូវ៨មិថុនា សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សារអេឡិចត្រូនិក៖ preahsihanouk@tax.gov.kh

សាខាពន្ធដារ ខេត្តកោះកុង

ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

សារអេឡិចត្រូនិក៖ kohkong@tax.gov.kh

សាខាពន្ធដារ ខេត្តព្រះវិហារ

ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

សារអេឡិចត្រូនិក៖ preahvihear@tax.gov.kh

សាខាពន្ធដារ ខេត្តក្រចេះ

ផ្ទះលេខ៧៣ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ

សារអេឡិចត្រូនិក៖ kratie@tax.gov.kh

សាខាពន្ធដារ ខេត្តរតនៈគិរី

ផ្លូវភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី

សារអេឡិចត្រូនិក៖ ratanakiri@tax.gov.kh

សាខាពន្ធដារ ខេត្តមណ្ឌលគិរី

ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សារអេឡិចត្រូនិក៖ mondulkiri@tax.gov.kh

សាខាពន្ធដារ ខេត្តបន្ទាយមានជ័យ

ប្តូកប ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ
ខេត្តបន្ទាយមានជ័យ

សារអេឡិចត្រូនិក៖ banteaymeanchey@tax.gov.kh

សាខាពន្ធដារ ខេត្តស្ទឹងត្រែង

ផ្លូវភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិក៖ stoengtremg@tax.gov.kh

សាខាពន្ធដារ ខេត្តកែប

ផ្លូវ៣៣A ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប

សារអេឡិចត្រូនិក៖ kep@tax.gov.kh

សាខាពន្ធដារ ខេត្តប៉ៃលិន

ភូមិបឋមា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

សារអេឡិចត្រូនិក៖ pailin@tax.gov.kh

សាខាពន្ធដារ ខេត្តឧត្តរមានជ័យ

ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

សារអេឡិចត្រូនិក៖ odormeanchey@tax.gov.kh

តារាងកំណត់ប្រាក់ពន្ធច្បាតចំ

(a) ផលប្រចាំឆ្នាំ – វិស័យ ពាណិជ្ជកម្ម (គិតជាដុល្លារ)	(b) - ផលប្រចាំឆ្នាំ–វិស័យ សេវាកម្ម (លើក លែងចំណីអាហារ និង សណ្ឋាគារ) (គិតជាដុល្លារ)	(c) - ពន្ធប៉ាតង់ត្រូវ បង់ (គិតជាដុល្លារ)
0 - ៧.៥០០.០០០	0 - ៣.០០០.០០០	១៥.០០០
៧.៥០០.០០១ - ១២.៥០០.០០០	៣.០០០.០០១ - ៥.០០០.០០០	២១.០០០
១២.៥០០.០០១ - ២៥.០០០.០០០	៥.០០០.០០១ - ១០.០០០.០០០	២៧.០០០
២៥.០០០.០០១ - ៣០.០០០.០០០	១០.០០០.០០១ - ១២.០០០.០០០	៤០.០០០
៣០.០០០.០០១ - ៣៧.០០០.០០០	១២.០០០.០០១ - ១៥.០០០.០០០	៦០.០០០
៣៧.០០០.០០១ - ៥០.០០០.០០០	១៥.០០០.០០១ - ២០.០០០.០០០	៩០.០០០
៥០.០០០.០០១ - ៦២.០០០.០០០	២០.០០០.០០១ - ២៤.០០០.០០០	១៤០.០០០
៦២.០០០.០០១ - ៧៥.០០០.០០០	២៤.០០០.០០១ - ៣០.០០០.០០០	១៨០.០០០
៧៥.០០០.០០១ - ១០០.០០០.០០០	៣០.០០០.០០១ - ៤០.០០០.០០០	២៤០.០០០
១០០.០០០.០០១ - ១.០០០.០០០.០០០		0,០០១ x (ចំនួនផលប្រចាំឆ្នាំ ដកនឹង ១០០.០០០.០០០) +២៤០.០០០
		0,០០២៥ x (ចំនួនផលប្រចាំឆ្នាំ ដកនឹង ៤០.០០០.០០០) ៤០.០០០.០០០ +២៤០.០០០
លើស ១.០០០.០០០.០០០	លើស ៤០០.០០០.០០០	១.១៤០.០០០